

សេវាចាត់បញ្ជូនសម្រាប់ គ្រួសារមានកូនតូច



ប្រហៅទូរស័ព្ទមកលេខ
207-287-3991

អាហារូបត្ថម្ភ WIC កម្មវិធី (WIC Nutrition Program)

WIC បម្រើសេវាដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងកុមារអាយុរហូតដល់ 5 ឆ្នាំ ដោយប្រកបដោយសេវាដែលគេទទួលបានចំពោះការបង្កើនសុខភាព និងការអប់រំអំពីអាហារូបត្ថម្ភ ជំនួយគាំទ្រផ្នែកបំបៅដោះដោយទឹកដោះម្តាយ និងការចាត់បញ្ជូនទទួលបានសេវាកម្មផ្សេងទៀត ។



ប្រហៅទូរស័ព្ទមកលេខ
800-698-3624

កុមារមានតម្រូវការពិសេស លើការថែទាំសុខភាព (Children with Special Healthcare Needs - CSHN)

អង្គភាពកុមារមានតម្រូវការពិសេសផ្នែកការថែទាំសុខភាព ធ្វើការជាមួយគ្រួសារដែលមានកូនមានតម្រូវការពិសេសផ្នែកការថែទាំសុខភាព ដែលមានអាយុក្រោម 22 ឆ្នាំ ។ អង្គភាព CSHN អាចជួយណែនាំអំពីសេវាដែលមាននៅក្នុងតំបន់របស់អ្នក និងជួយក្នុងការស្វែងរកធនធានដែលអាចផ្តល់ជំនួយបានប្រសើរបំផុតចំពោះតម្រូវការរបស់កូនរបស់អ្នក ។ បុគ្គលិករបស់អង្គការ អាចណែនាំអំពីសេវាដែលមាននៅក្នុងតំបន់របស់អ្នក តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានភាពសុវត្ថិភាព ក្នុងការផ្តល់ព័ត៌មានបន្ថែមទៅកាន់សេវាកម្មថែទាំសុខភាព ដែលអាចធ្វើឱ្យការថែទាំក្រៅមន្ទីរពេទ្យ បានប្រសើរបំផុតចំពោះអ្នកជំងឺ ។



ផែនការថែទាំសុខភាពដោយ សុវត្ថិភាព (Plan of Safe Care - POSC)

ផែនការរបស់រដ្ឋមេន អំពីការថែទាំសុខភាពប្រកបដោយសុវត្ថិភាព ត្រូវបានបង្កើតឡើងរវាងអ្នកផ្តល់សេវាថែទាំសុខភាព បុគ្គលិកសេវាកម្មសង្គមកិច្ច, ម្តាយ និង/ឬអ្នកមើលថែក្មេងផ្សេងទៀត ដើម្បីកំណត់រក ភាពខ្លាំង និងតម្រូវការរបស់គ្រួសារ ធនធានដែលមានប្រយោជន៍ និងសកម្មភាព ដើម្បីកាត់បន្ថយហានិភ័យនៃការប្រសើរបំផុតដល់កុមារ និងគ្រួសាររបស់អ្នកដែលកំពុងប្រឈមនឹងស្ថានភាពប្រែប្រួល ។ ផែនការនៃការថែទាំសុខភាពប្រកបដោយសុវត្ថិភាព ជាធម្មតាមានរួមបញ្ចូលនូវសេវាកម្មចាត់បញ្ជូន ទៅសេវាកម្មនានា បុគ្គលិកជំនាញដែលមានទំនាក់ទំនងដល់គ្រួសារ ដើម្បីយកទៅប្រើប្រាស់នៅពេលក្រោយ ។



ប្រហៅទូរស័ព្ទមកលេខ
877-770-8883

សេវាអភិវឌ្ឍន៍កុមារ/ អន្តរាគមន៍កុមារតូច

(Child Development Services/Early Intervention)

ប្រព័ន្ធសេវាកម្មអភិវឌ្ឍន៍កុមារ/អន្តរាគមន៍កុមារតូច ជាក្រុមអប់រំអន្តរាគមន៍ ដែលផ្តល់សេវាកម្មអន្តរាគមន៍កុមារតូច (ពិសេសកើត រហូតអាយុពីរឆ្នាំ) និងជំនួយសេវាកម្មអប់រំសាធារណៈដែលមានភាពសមរម្យ ដោយមិនគិតប្រាក់ (សម្រាប់កុមារអាយុពីរ ដល់ប្រាំឆ្នាំ) ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានអប់រំប្រចាំរដ្ឋមេន ។



ប្រហៅទូរស័ព្ទមកលេខ
1-855-797-4357

ការធានារ៉ាប់រងសុខភាព សម្រាប់រដ្ឋមេន (Health Coverage for Maine)

កម្មវិធីធានារ៉ាប់រងសុខភាពរដ្ឋមេន (Health Coverage for Maine) (CoverME.gov) មានផ្តល់ជូនព័ត៌មានអំពីការធានារ៉ាប់រងសុខភាព ដោយឥតគិតថ្លៃ និងតម្លៃថោក ដែលជាជម្រើសសម្រាប់គ្រួសាររដ្ឋមេន ។ អ្នកក៏អាចស្វែងរកប្រភពព័ត៌មានអំពីអង្គការប្រចាំមូលដ្ឋាន ដែលអាចជួយអ្នកឱ្យយល់បាននូវជម្រើសការធានារ៉ាប់រងសុខភាពរបស់អ្នក និងការបំពេញពាក្យសុំទិញធានារ៉ាប់រងសុខភាព ។



ប្រហៅទូរស័ព្ទមកលេខ
207-441-5852

ចាប់ផ្តើម/ ចាប់ផ្តើមដំបូង (Head Start/Early Head Start)

កម្មវិធីចាប់ផ្តើម (Head Start) មានផ្តល់ជូនការអប់រំក្នុងក្មេង ពេលកុមារនៅតូច ដែលគ្រួសាររបស់អ្នកជាគ្រួសារក្រីក្រស្ថិតក្នុងលក្ខណៈវិនិច្ឆ័យនៃគោលការណ៍ភាពក្រីក្រសហព័ន្ធ ។ Head Start ផ្តល់ជូនការថែទាំដោយផ្ទាល់ដល់កុមារសហព័ន្ធ គឺជាកម្មវិធីអប់រំក្នុងមន្ទីរសុខាភិបាលសហព័ន្ធ ។ កម្មវិធីនេះ ផ្តល់ជូនការអប់រំក្នុងក្មេង កុមារអាយុពី 3 ទៅ 5 ឆ្នាំ និងគ្រួសារពួកគេ ។ កម្មវិធីនេះ ជួយអភិវឌ្ឍន៍សមត្ថភាពសង្គមរបស់កុមារ និងលើកកម្ពស់ភាពគ្រប់គ្រាន់ដោយខ្លួនឯង តាមរយៈវិធីសាស្ត្រការព្រឹត្តិការណ៍សម្រាប់គ្រួសារ ប្រកបដោយភាពទូលំទូលាយ ។ កម្មវិធី Early Head Start (ដែលបានបង្កើតឡើងក្នុងឆ្នាំ 1994) គឺជាកម្មវិធីដ៏ធំ ដែលបានបង្កើតឡើង ដើម្បីដោះស្រាយតម្រូវការដូចគ្នា របស់កុមារអាយុពីរ ដល់អាយុ 3 ឆ្នាំ, ម្តាយដែលមានផ្ទៃពោះ និងគ្រួសារកុមារ ។



ប្រហៅទូរស័ព្ទមកលេខ
1-888-644-1130

Cradle ME ប្រព័ន្ធចាត់បញ្ជូន (Cradle ME Referral Program)

CradleME ជួយក្នុងការទំនាក់ទំនងរវាងអ្នក ជាមួយនឹងសេវាផ្តល់ជូននៅតាមផ្ទះដែលត្រូវសម្រាប់អ្នក និងកូនតូចអ្នកដោយឥតគិតថ្លៃ ។ CradleME គឺជាផែនការក្នុងភាពជាដៃគូ រវាងកម្មវិធីចំនួនពីរ ៖ ការថែទាំសុខភាពសាធារណៈ និងគ្រួសាររដ្ឋមេន ។



គ្រួសាររដ្ឋមេន (Maine Families)

គ្រួសាររដ្ឋមេន (Maine Families) គឺជាបណ្តាញទូទាំងរដ្ឋ នៃក្រុមសហគមន៍ដែលបម្រើសេវាកម្មចំពោះស្ត្រីមានផ្ទៃពោះ និងឪពុកម្តាយដែលមានទារកទើបកើត ។ ក្រុមអ្នកមើលថែ និងអ្នកចុះជួយតាមផ្ទះដែលមានវិជ្ជាជីវៈ និងចាប់ផ្តើមជាមួយនឹងអ្នក ដើម្បីអាចទទួលបានព័ត៌មាន និងធនធាននានា ដែលអាចជួយជ្រោមជ្រែងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តនៃកូនតូចរបស់អ្នក និងគ្រួសារអ្នកទាំងមូល ។



ការថែទាំសុខភាព សាធារណៈ (Public Health Nursing - PHN)

ផ្នែកថែទាំសុខភាពសាធារណៈប្រចាំមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរដ្ឋមេន មានបម្រើសេវាកម្មថែទាំសុខភាពតាមផ្ទះដល់គ្រួសាររបស់រដ្ឋមេន ។ គឺជាសេវាកម្មសុខភាពសាធារណៈ អាចចុះជួយស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលទើបសម្រាលកូនរួច និងទារកទើបកើត ក្រុមទាំងទារកដែលមានអាយុរហូតដល់ 12 ខែ ។ បើអ្នកមានសំណួរអំពីសុខភាព ឬអំពីសុខភាពទារករបស់អ្នក សូមស្នើសុំជួបគឺជាសេវាកម្មសុខភាពសាធារណៈ ដោយការប្រហៅទូរស័ព្ទមកកាន់លេខរបស់ ក្រុម CradleME ។

ដើម្បីស្នើសុំលេខកូដ QR សូមបើកការមេកាតុងឧបករណ៍របស់អ្នក ។ តម្រង់មុខការមេកាតុងលេខកូដ QR ដែលអ្នកចង់ស្នើសុំ ។ រកមើលបង្ហាញជូនដំណឹងនៅផ្នែកខាងលើនៃអេក្រង់ - ចុចលើវាដើម្បីចូលទៅក្នុងប៊ែរស៊ែតនោះ ។ អង្គភាពនេះផ្តល់ឱកាសស្នើសុំភាពដល់មនុស្សគ្រប់រូប ។

